

# MaineHealth

Khmer

## ការចាក់វ៉ាក់សាំង COVID-19 ដោយមិនបាច់ណាត់

ទៅគ្លីនិកចាក់វ៉ាក់សាំងណា ដែលនៅជិតអ្នកភ្លាមៗដោយមិនបាច់ណាត់។

ការចាក់វ៉ាក់សាំងគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីត្រឡប់ទៅកាន់របៀបរស់នៅរបស់យើង នៅមុនពេលកើតមានជំងឺរាតត្បាត។ អ្នកមិនចាំបាច់ទាល់តែជាអ្នកជំងឺនៅ MaineHealth ឬជាប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋទេ។

អាយុដែលមានសិទ្ធិចាក់វ៉ាក់សាំងតាមគោលការណ៍ដើរចូលចាក់ភ្លាមៗ គឺខុសៗគ្នាទៅតាមទីតាំង។

សូមចូលមើលគេហទំព័រ [Vaccine.MaineHealth.org](http://Vaccine.MaineHealth.org) ដើម្បីស្នើសុំការណាត់ជួបចាក់វ៉ាក់សាំងដែលបានគ្រោងទុកជាមុន។

### សូមនាំមកជាមួយនូវ

- ទម្រង់បែបបទយល់ព្រមចាក់វ៉ាក់សាំង ដែលបានចុះហត្ថលេខាហើយ  
(ត្រូវចុះហត្ថលេខាដោយឪពុកម្តាយ  
ឬអាណាព្យាបាលស្របច្បាប់សម្រាប់អ្នកដែលមានអាយុក្រោម 18 ឆ្នាំ)
- ប័ណ្ណធានារ៉ាប់រងសុខភាពរបស់អ្នក ប្រសិនបើអ្នកមាន (មិនត្រូវការ) ។ វ៉ាក់សាំង  
COVID-19 ត្រូវបានផ្តល់ជូនដល់អ្នកដោយមិនគិតថ្លៃ។  
ប្រសិនបើអ្នកមានការធានារ៉ាប់រង  
ថ្លៃចាក់វ៉ាក់សាំងនឹងត្រូវចេញវិក្កយបត្រដល់អ្នកធានារ៉ាប់រងរបស់អ្នក។

### ស្វែងយល់បន្ថែម

| ក្រុង     | អាសយដ្ឋានផ្លូវ  | ម៉ោងបើកគ្លីនិក                                      | អាយុ                  |
|-----------|---|---|-----------------------|
| Belfast   | <a href="#">Waldo Primary/Walk-in Care: 119 Northport Ave, FL 1, Belfast ME 04915</a> | ថ្ងៃចន្ទ – ថ្ងៃអាទិត្យ<br>9 am – 7 pm (J&J/Janssen) | អាយុ 18<br>ឆ្នាំឡើងទៅ |
| Brunswick | <a href="#">22 Station Avenue, Brunswick, ME 04011</a>                                | ថ្ងៃចន្ទ – ថ្ងៃសុក្រ<br>4 pm – 7 pm                 | អាយុ 12<br>ឆ្នាំឡើងទៅ |

# MaineHealth

Khmer

|                     |   |   |   |
|---------------------|---|---|---|
| <b>North Conway</b> | <a href="#">2779 White Mountain Highway, North Conway, NH 03860</a>                           | រៀនរាល់ថ្ងៃពុធ<br>8 am – 4 pm   | អាយុ12<br>ឆ្នាំឡើងទៅ                                      |
| <b>Norway</b>       | <a href="#">193 Main Street, Norway, ME 04268</a>   | ថ្ងៃពុធ និងថ្ងៃសុក្រ<br>9 am – 5 pm (Pfizer)  | អាយុ12<br>ឆ្នាំឡើងទៅ                                      |
| <b>Norway</b>       | <a href="#">8 Pikes Hill, Norway, ME 04268</a>  | ថ្ងៃពុធ និងថ្ងៃសុក្រ<br>9 am – 5 pm (Moderna)   | អាយុ18<br>ឆ្នាំឡើងទៅ                                      |
| <b>Rockport</b>     | <a href="#">The Pharmacy at Pen Bay Medical Center: 6 Glen Cove Drive, Rockport, ME 04843</a> | ថ្ងៃចន្ទ – ថ្ងៃសុក្រ<br>8 am – 7 pm (Pfizer, J&J/Janssen, Moderna)<br>រៀនរាល់ចុងសប្តាហ៍/ថ្ងៃឈប់សម្រាក<br>9 am – 4 pm (Pfizer, J&J/Janssen, Moderna) | អាយុ12<br>ឆ្នាំឡើងទៅ (ហៅ<br>207-301-<br>8585 សំរាប់12-16) |
| <b>Saco</b>         | <a href="#">SMHC Walk-In Center 655 Main St. Saco, ME 04072</a>                               | ប្រចាំថ្ងៃ<br>8 am – 7 pm   | អាយុ12<br>ឆ្នាំឡើងទៅ                                      |
| <b>Sanford</b>      | <a href="#">SMHC Walk-In Center 25A June ST STE 011, Sanford, ME 04073</a>                    | ប្រចាំថ្ងៃ<br>8 am – 7 pm   | អាយុ12<br>ឆ្នាំឡើងទៅ                                      |
| <b>Waterboro</b>    | <a href="#">SMHC Walk-In Center, 10 Goodall DR STE 900, East Waterboro, ME 04030</a>          | ថ្ងៃចន្ទ – ថ្ងៃសុក្រ<br>8 am – 4 pm   | អាយុ12<br>ឆ្នាំឡើងទៅ                                      |

## អំពីការណាត់ជួបរបស់អ្នក

យើងចង់ឱ្យការណាត់ជួបចាក់វ៉ាក់សាំង COVID-19 របស់អ្នកប្រព្រឹត្តទៅដោយរលូនតាមដែលអាចធ្វើបាន។ ស្វែងយល់បន្ថែមអំពីអ្វីដែលត្រូវរំពឹង មុនពេល ក្នុងអំឡុងពេល និងបន្ទាប់ពីការណាត់ជួបរបស់អ្នក។

[ស្វែងយល់បន្ថែម](#)

## សំណួរដែលសួរញឹកញាប់

ស្វែងយល់បន្ថែមអំពីការចាក់វ៉ាក់សាំង COVID-19 តាមរយៈ MaineHealth ។

[ទទួលបានចម្លើយ](#)